



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue 316 May 10th - 23rd, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

ឆ្លងទូទាំងប្រទេសចំនួន ១៩៧៤៣ នាក់ ឆ្លងថ្មី ៥០៦ នាក់ ស្លាប់ ១២៦ នាក់ ជាសះស្បើយចំនួន ៧៨២០ នាក់ ដោយសារកូវីដ-១៩ នៅប្រទេសកម្ពុជា

ភ្នំពេញ: នៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តី ជូនព័ត៌មានមួយស្តីពីការសរុបស្ថានភាពជំងឺ កូវីដ-១៩ សម្រាប់ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២១ នេះ ។

នៅក្នុងសេចក្តីជូនដំណឹងនេះដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ករណីឆ្លង ជំងឺកូវីដ-១៩ នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នេះ មានករណីឆ្លងថ្មី ចំនួន ៥០៦ នាក់ និងករណីឆ្លងសរុបទូទាំងប្រទេស ចំនួន ១៩៧៤៣ នាក់ បន្ទាប់ពីមានការព្យាបាល យ៉ាងសកម្ម និងយកចិត្តទុកដាក់ពីក្រុម គ្រូពេទ្យស្ទើរតែគ្មានពេលសម្រាកនោះ អ្នកជំងឺកូវីដ-១៩ ក៏បានជាសះស្បើយចំនួន ៧៨២០ នាក់ និងស្លាប់ចំនួន ១២៦ នាក់ ដោយស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរពេក ។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផង តទៅទំព័រទី០៨



កងកម្លាំងសមត្ថកិច្ចកំពុងធ្វើការបិទផ្លូវនៅក្នុងទីក្រុងភ្នំពេញ

ក្រុមអ្នកកសិរមិថា សាលាក្រមកាត់ទោសសកម្មជនបរិស្ថាន របស់តុលាការក្រុងភ្នំពេញ គឺជាការកាត់ក្តីដោយអយុត្តិធម៌

Group of advocates say Phnom Penh Municipal Court's verdict in sentencing environmental activists is unjust.

By ឌី ខេមបូឌា ដេលី -May 8, 2021

By: The Cambodia Daily
May 8, 2021

ក្រុមអ្នកកសិរមិថា នៃចលនាសិស្សស្រីប្រជាធិបតេយ្យ SMD បានថ្កោលទោសដាច់អហង្គារ ចំពោះ តុលាការក្រុងភ្នំពេញ ដែលបានប្រកាសសាលាក្រម ដោយកាត់ទោសសកម្មជនបរិស្ថាន ៦រូបជាប់ពន្ធ តទៅទំព័រទី១១



Scholars of the Student Movement for Democracy (SMD) have strongly condemned the Phnom Penh Municipal Court, which sentenced six environmental activists to prison and fined them a grave injustice.

Please see Group of advocates say Phnom Penh /11



មេធាវី លុយ ហាស្កែល

LAW OFFICE OF LOUIS S. HASKELL

Excellent Service Since 1987

សេវាកម្មជាតិចាប់ពីឆ្នាំ ១៩៨៧

គ្រោះថ្នាក់ចរាចរណ៍យន្តជនរថ, រថយន្តជនរថ និងម៉ូតូ • អន្តោប្រវេសន៍

ធ្វើពន្ធ • ការរៀបចំ • គ្រោះថ្នាក់រំលិលជួល • ឆ្កែទា

ដំណោះស្រាយ និងការការពារបញ្ហាពន្ធដារ

សូមអរគុណចំពោះការបន្តទូទាត់ចិត្តរបស់លោកអ្នកមកលើការិយាល័យមេធាវីយើងខ្ញុំ ក្នុងការដោះស្រាយ បញ្ហាផ្នែកច្បាប់ និងពន្ធដារជូនលោកអ្នក ។ យើងខ្ញុំរំពឹងថា នឹងបានបម្រើលោកអ្នកយ៉ាងល្អទៅរាល់អនាគត។

បុគ្គលិកយើងខ្ញុំនិយាយភាសាខ្មែរ

Auto, Truck and Motorcycle Accidents

Immigration • Tax • Bankruptcy

Slip & Fall • Dog Bite

Tax Resolution & Defense

Thank you for your continued confidence
In our office to handle your legal and tax matters.
We look forward to serving you well into the future.



16 Pine Street • Lowell, MA • 978-459-8359 • www.attorneyhaskell.com

មណ្ឌលពិនិត្យសុខភាពទូរំរេង

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហើល, មេឌីយែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

E.U. កំណត់ឱ្យភ្ញៀវទេសចរអាមេរិក ដែលបានចាក់ថ្នាំ វ៉ាក់សាំងរួចហើយ ទៅទស្សនានៅរដូវក្ដៅនេះ



ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា ប្លុកនេះនឹងផ្លាស់ប្តូរគោលនយោបាយ ក្រោមលក្ខខណ្ឌមួយចំនួន បន្ទាប់ពីរយៈពេលជាង មួយឆ្នាំ ដែលភាគច្រើន ហាមឃាត់ការ ធ្វើដំណើរដែលមិនចាំបាច់។

ទីក្រុងប្រ៊ុសសែល៖ ប្រធានប្រតិបត្តិនៃ



មិនយូរប៉ុន្មាន អ្នកទេសចរអាមេរិកាំងអាច មក ទស្សនាទីក្រុងប៉ារីស និងរតន សម្បត្តិនៃ Louvre ដែលបានបង្ហាញនៅរដូវក្ដៅ មុន។ រូបថត៖ Dmitry Kostyukov សម្រាប់កាសែត The New York Times

ប្លុកនេះបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ កាសែត The New York Times នៅ ថ្ងៃអាទិត្យថា ភ្ញៀវទេសចរអាមេរិក ដែល បានចាក់ថ្នាំវ៉ាក់សាំងពេញលេញប្រឆាំង នឹងជំងឺកូវីដ-១៩ នឹងអាចទៅទស្សនា សហភាពអឺរ៉ុប នាដូវក្ដៅនេះបាន បន្ទាប់ពី រយៈពេលជាងមួយឆ្នាំ ដែលភាគច្រើន ហាមឃាត់ការធ្វើដំណើរដែលមិនចាំបាច់ មកពីប្រទេសជាច្រើន ដើម្បីទប់ស្កាត់ ការ រីករាលដាលនៃវីរុសកូវីដ។

ការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក មានល្បឿនលឿន និងការដៃគូគ្នា រវាង អាជ្ញាធរនៅទីនោះ និងសហភាពអឺរ៉ុប ស្តី ពីវិធីធ្វើឱ្យមានវិញ្ញាបនបត្រចាក់ថ្នាំវ៉ាក់សាំង អាចទទួលយកបាន ជាភស្តុតាងនៃភាពសុំ សម្រាប់ភ្ញៀវទេសចរនឹងជួយឱ្យគណៈកម្មការ អឺរ៉ុបដែលជាសាខាប្រតិបត្តិរបស់សហភាព អឺរ៉ុបស្នើឱ្យមានការផ្លាស់ប្តូរគោលនយោបាយ ដែលអាចមើលឃើញការធ្វើដំណើរកម្សាន្ត ឆ្លងកាត់សមុទ្រ អាត្លង់ទិច ត្រូវបាន ស្តារឡើងវិញ។

“ពលរដ្ឋអាមេរិកតាមខ្ញុំអាចមើលឃើញ ប្រើថ្នាំវ៉ាក់សាំងដែលអនុម័តដោយទីភ្នាក់ ងារឌីសថអឺរ៉ុប”។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាន និយាយកាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍ មួយជាមួយកាសែត The Times នៅទីក្រុង ប្រ៊ុចសែលថា “នេះនឹងធ្វើឱ្យមានការ ធ្វើដំណើរដោយសេរី និងការធ្វើដំណើរ ទៅកាន់សហគមន៍អឺរ៉ុប”។

ប័ណ្ណចាក់ថ្នាំវ៉ាក់សាំង និង “លិខិតឆ្លងដែន”
សូមមើល ថ្នាំវ៉ាក់សាំងកូវីដ-១៩ និង លិខិតឆ្លងដែន ប័ណ្ណឆ្លងកាត់ និង Apps នៅជុំវិញពិភពលោក

លោកស្រីបានបន្ថែមថា “ព្រោះ មានរឿងមួយច្បាស់លាស់ គឺរដ្ឋសមាជិក ទាំង ២៧ នឹងទទួលយក ដោយគ្មាន លក្ខខណ្ឌ អ្នកដែលបានចាក់ថ្នាំវ៉ាក់សាំង អនុម័តដោយ E.M.A. ” ។ ភ្នាក់ងារ ដែល

ជាប្រតិបត្តិករថ្នាំវ៉ាក់សាំងនៅក្នុងប្លុកនេះ បានអនុម័តថ្នាំវ៉ាក់សាំងទាំងបីប្រភេទ ដែលកំពុងប្រើនៅសហរដ្ឋអាមេរិក គឺថ្នាំ វ៉ាក់សាំង Moderna, Pfizer / BioNTech និង Johnson & Johnson ។

លោកស្រី von der Leyen មិនបាន ផ្តល់ពេលវេលាជាក់លាក់ថា តើពេលណា ការធ្វើដំណើរទេសចរណ៍ពិភពលោកអាច បើកចំហរ ឬ ព័ត៌មានលម្អិតអំពីរបៀប ដែលនឹងកើតឡើងនោះទេ។ ប៉ុន្តែការអត្ថា ធិប្បាយរបស់លោកស្រី គឺជាសេចក្តីថ្លែង កម្រិតខ្ពស់មួយ ដែលថា ការវិវត្តន៍ការ ធ្វើដំណើរនាពេលបច្ចុប្បន្នត្រូវបានកំណត់ ឱ្យមានការផ្លាស់ប្តូរ ដោយផ្អែកលើ វិញ្ញាបនបត្រចាក់ថ្នាំវ៉ាក់សាំង។

លោកស្រីបានកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុង “ដើរលើផ្លូវ” និង កំពុងធ្វើឱ្យមាន “វឌ្ឍនភាពដ៏ធំធេង”

តទៅទំព័រទី០៧



លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការ អឺរ៉ុប នៅទីក្រុង Puurs បែលហ្ស៊ិក កាលពីថ្ងៃសុក្រ។ រូបថត៖ John Thys

We're OPEN

Lowell Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health

មណ្ឌលពិនិត្យសុខភាពទូទៅ
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19
តាមរយៈ **Telehealth**

សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត

Call: (978) 455-7992

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីមីន រាល់អ៊ីស្តេក

URBAN REAL ESTATE

មជ្ឈមណ្ឌលផ្តល់សេវា
ជួលលំនៅដ្ឋាន

**Residential
Leasing Center**

ជាញើល តាន
ភ្នាក់ងារអចលនៈទ្រព្យ

Daniel Tan
Real Estate Agent
Cell: 978-902-6354

508 Westford Street • Lowell, MA 01851
(978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង យេយេ អ៊ីនស្វ័រិន អេស៊េនស៊ី

KK Insurance Agency, Inc.

រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business

508 Westford Street
Lowell, MA 01851
978-970-2212
kk@kkinsurancema.com

៣៥ កន្លែងដែលអ្នកអាចឆ្លងជម្ងឺកូវីដ-១៩ខ្លាំងបំផុត

មុនឈានដើរចេញក្រៅ សូមអ្នកអានចំណុចចាំបាច់ទាំងនេះ៖
ដោយ៖ KELLY HERNANDEZ
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ **តពីលេខមុន**



ប្អូនអ្នកត្រូវតែសង្ខេបឲ្យបានម៉ឺងម៉ាត់ ឬមិនទៅហែលទឹក អាង។

ការងារនៅក្នុងការិយាល័យវេជ្ជបណ្ឌិត

ការិយាល័យវេជ្ជបណ្ឌិតភាគច្រើន នៅតែលើកទឹកចិត្ត ឲ្យធ្វើការណាត់ជួបពីចម្ងាយ ប៉ុន្តែអាចមានពេលខ្លះ អ្នកត្រូវ ទៅជួបវេជ្ជបណ្ឌិតទល់មុខគ្នា។ ការិយាល័យវេជ្ជបណ្ឌិតរបស់ អ្នកទំនងជាអនុវត្តបទបញ្ជាតឹងរ៉ឹង រួមទាំង ការពាក់ម៉ាស់ និងគម្លាតសង្គមពីអ្នក ជម្ងឺផ្សេងទៀតផងដែរ។



ឧទាហរណ៍ John Hopkins Medicine អះអាង ថា " ធ្វើផែនការដោយ ប្រុងប្រយ័ត្ន និងប្រយ័ត្ន ខ្លាំងបំផុត ជួយធានាថា យើងកំពុងធ្វើអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើបាន កាត់បន្ថយ ហានិភ័យ ជាអប្បបរមាចំពោះអ្នកជម្ងឺ និងបុគ្គលិក។" វាផ្ដោតលើទីតាំងស្អាតជានិច្ច និងធ្វើតេស្តបុគ្គលិករកជម្ងឺកូវីដ-១៩ ជា ទៀងទាត់។ ការនៅក្នុងបន្ទប់រង់ចាំជាមួយអ្នកជម្ងឺ មានហានិភ័យខ្លាំង អ្នកមិនគួរ ជៀសវាងវេជ្ជបណ្ឌិតទេ ប្រសិនបើអ្នកត្រូវការពេទ្យព្យាបាល។

ការចូលមើលសារៈមន្ទីរ



នៅពេលសារៈមន្ទីរ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្របើកឡើងវិញ ក្នុងអំឡុងពេលរដូវក្ដៅ ដោយសារតែសារៈមន្ទីរ ជាច្រើនបានបិទនៅក្នុង រដូវត្រជាក់។ ហេតុអ្វី? វីរុសភាគច្រើនងាយឆ្លង នៅក្នុងអគារ។ ប្រសិនបើ អ្នកប្រមូលម៉ូតូហានិភ័យ

ជម្ងឺកូវីដ-១៩ ទាក់ទងនឹងការទៅទស្សនា សារៈមន្ទីរ សូមពិនិត្យមើលគោលការណ៍ ណែនាំសម្រាប់អគារ ដើម្បីប្រាកដថា អ្នកមានអារម្មណ៍សុវត្ថិភាព និងអាចមានពេល សប្បាយ។

ការចូលបណ្ណាល័យ



You can count on us.

- ✓ Checking and Savings Accounts
- ✓ Personal Loans
- ✓ Home Loans

លោក-អ្នកអាចទុកចិត្តលើយើងបាន

- ✓ គណនីឆេកខ្ចី និងគណនីសន្សំ
- ✓ ការខ្ចីប្រាក់ផ្ទាល់ខ្លួន
- ✓ ការខ្ចីប្រាក់ទិញផ្ទះ

Member FDIC EQUAL HOUSING LENDER

Enterprise Bank CREATE SUCCESS

EnterpriseBanking.com | 877-671-2265



នៅពេលដែល បណ្ណាល័យខ្លះ អាច បើកទ្វារទទួលសាធារណៈ ជន មានមធ្យោបាយ ផ្សេងទៀតដែលអាចខ្ចី សៀវភៅបានឬប្រើសេវា បណ្ណាល័យដោយមិន ចាំបាច់ទៅដល់អគារ ផ្ទាល់។ ដើម្បីកាត់បន្ថយ ហានិភ័យ សូមចូលទៅ គណៈនេយ្យប្រព័ន្ធ

ផ្សព្វផ្សាយសង្គមក្នុងស្រុករបស់អ្នក ឬ វ៉េបសាយ មើលសេវាផ្តល់តាមអនឡាញ។ បណ្ណាល័យដែលអ្នកត្រៀមទៅ "អាចមានចរាចរណ៍តាមអនឡាញកើនឡើង និងអត្ថប្រយោជន៍សេវាកម្រិតតាមអនឡាញទាំងនេះ" នេះបើយោងតាមបណ្ឌិត Catherine Rasberry, Ph.D មកពីផ្នែកសុខភាពមនុស្សវ័យជំទង់ និងសុខភាពសាលារៀន របស់ CDC ។ អ្នកអាចជ្រើសរើសសៀវភៅតាមអនឡាញ និងយកវាតាមចិញ្ចើមថ្នល់ កាត់បន្ថយការជួបគ្នារវាងមនុស្ស ជាមួយមនុស្ស និងហានិភ័យអាចឆ្លងវីរុស។

ការទិញទំនិញតាមហាង



ហាងទំនិញលក់រាយ មានការរេចខ្ចប់ មានពីរ តីតកាល និងអ្នកទិញ ជាច្រើន ជាធម្មតាមិន រើកាយទេដោយសារតែ ខ្លាចហានិភ័យឆ្លងវីរុស កើនឡើង។ នៅពេល អ្នកទិញឥវ៉ាន់នៅតាម ហាងលក់រាយ ជាការល្អ បំផុត អ្នកចាប់យកអ្វី

ដែលអ្នកត្រូវការទៅបានហើយ ដើម្បីកាត់បន្ថយការចម្លងណាមួយ។ ការទិញតាម អនឡាញមានភាពងាយស្រួល។ ត្រូវជ្រើសរើសហាង និងទិញឲ្យឆាប់រហ័ស នៅពេល ជ្រើសរើសរបស់ណាមួយ ដើម្បីកាត់បន្ថយហានិភ័យ។

ការរៀបចំព្រឹត្តិការណ៍នៅក្រៅអគារ



ប្រសិនបើអ្នកមាន ផែនការរៀបចំការជួបជុំគ្នា ជាមួយមិត្តភក្តិ ឬគ្រួសារ តែងតែមានហានិភ័យ។ យ៉ាងណាមិញមធ្យោបាយ ល្អបំផុតត្រូវធ្វើគឺត្រូវរៀបចំ ពិធីនៅក្រៅអគារ។ សូម

តទៅទំព័រទី ០៩

សាលាសាធារណៈ (Charter School) នៃទីក្រុងឡូវែល ប្រារព្ធពិធីកាត់ខ្សែប្រឡងវិទ្យាល័យថ្មី

ផ្នែកខ្លះនៃវិទ្យាល័យថ្មី កំពុងសាងសង់នៅឡើយ រំពឹងថានឹងបញ្ចប់នៅដូចក្តៅនេះ ហើយការបើកសម្ពោធវិទ្យាល័យ គ្រោងនឹងធ្វើរដូវស្លឹកឈើជ្រុះឆ្នាំ ២០២១ ។ ជាមួយនឹងការបន្ថែមវិទ្យាល័យថ្មី សាលា នឹងទទួលបានចុះឈ្មោះសិស្សថ្មីប្រមាណ ១១០០ នាក់សម្រាប់ឆ្នាំសិក្សាបន្ទាប់។

ដោយ៖ ខ្មែរឫស្សី USA
ទីក្រុងឡូវែល MA-វិទ្យាល័យសាធារណៈ ដំបូងរបស់ទីក្រុងឡូវែល បានប្រារព្ធពិធីបើកនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ ប៉ុន្មានឆ្នាំបន្ទាប់ពីការបើកសាលាបឋម។ សាលាបណ្តុះបណ្តាលសាធារណៈឡូវែល ហៅកាត់ថា (CCSL) គឺជាប្រព័ន្ធអប់រំមួយ របស់ SABIS ត្រូវបានអនុវត្ត និងត្រូវបានគេស្គាល់ថា “ជាកម្មវិធីសិក្សាដែលមានចរន្តសម្ព័ន្ធន៍ រឹងមាំ និងជាអន្តរជាតិ។” បន្ថែមលើការអនុលោមតាមស្តង់ដារក្នុងស្រុក និងជាតិ សាលាក៏ជាផ្នែកមួយនៃប្រព័ន្ធអប់រំអន្តរជាតិ ដែលកំពុងត្រូវបានអនុវត្តនៅក្នុង ២០ ប្រទេសផ្សេងទៀតនៅលើពិភពលោក។

សាលា និងអ្នកដឹកនាំសាលា SABIS និងក្រុមប្រឹក្សាភិបាល។

និងតាមរយៈការបម្រើសហគមន៍ នៅទីក្រុងឡូវែល។”

សាលា ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៣ សម្រាប់ថ្នាក់ទី ៣ ។ វាជាសាលារៀនមិនគិតថ្លៃ ជាសាលាសាធារណៈ - ជាសាលា

Kaemon Wambua ជាសិស្សថ្នាក់ទី ១០

បណ្ឌិត Laurie Hodgdon នាយកសាលា



ការកាត់ខ្សែប្រឡង រួមថតពីឆ្វេងទៅស្តាំ នាយកសាលា បណ្ឌិត Laurie Hodgdon ប្រធានក្រុមប្រឹក្សា ភិបាល Walter McGrail អនុប្រធាន និងជាសមាជិកស្ថាបនិកក្រុមប្រឹក្សាភិបាល Kate McCarthy សិស្សថ្នាក់ទី ១០ Kaemon Wambua នាយកប្រតិបត្តិ SABIS

មន្ទីរពិសោធន៍ជីវវិទ្យាសិស្ស៖ទំនើប។ និស្សិតនឹងចំណាយ ២៥% នៃពេលវេលារបស់ខ្លួននៅក្នុងថ្នាក់វិទ្យាសាស្ត្រដោយផ្ទាល់ លើការងារមន្ទីរពិសោធន៍ ដោយផ្ដោតលើការរៀនសូត្រផ្នែក ភស្តុតាងជាមូលដ្ឋាន

ការកាត់ខ្សែប្រឡង ត្រូវបានធ្វើឡើងនៅជាន់ទី ៣ ដែលជាផ្នែកមួយនៃវិទ្យាល័យថ្មី ឥឡូវនេះ ត្រូវបានបើកស្វាគមន៍ការសិក្សាដោយផ្ទាល់បន្ទាប់ពីការសិក្សាតាមអនឡាញរយៈពេលមួយឆ្នាំកន្លងផុតទៅ ដោយសារតែភាពគ្រោះថ្នាក់នៃជំងឺកូវីដ-១៩។ កម្មវិធីនេះរួមមាន សន្ទនាថា របស់និស្សិត និងការកាត់ខ្សែប្រឡង។ វត្តមានអ្នកចូលរួម មានសមាជិកក្រុមប្រឹក្សាភិបាល

បាននិយាយថា “ខ្ញុំពិតជាភ័យចិត្ត ដោយសារអគារថ្មីនេះយើងអាចឈានទៅរកអនាគតរបស់យើងដោយមោទនភាព។ យើងដឹងថានៅសាលាសាធារណៈ នៃទីក្រុងឡូវែល យើងនឹងរៀនទាំងក្នុង និងក្រៅថ្នាក់រៀន ជាមួយការរៀបចំជីវិតរស់នៅរបស់និស្សិត អត្តពលកម្ម

មានប្រសាសន៍ថា “ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ ដែលមានសិស្សត្រឡប់មកវិញ។ ខ្ញុំសំណើចរបស់ពួកគេវិញ បន្ទាប់ពីពួកគេបានឃ្លាតឆ្ងាយអស់រយៈពេល១៣ខែ ខ្ញុំមិនអាចនិយាយអស់ទេ វាពិតជាគួរឱ្យរំភើបចិត្តណាស់”

មួយក្នុងចំណោមសាលាទាំងបីកន្លែង ដែលមានមូលដ្ឋាននៅរដ្ឋម៉ាសាឈូសេត ជាកម្មសិទ្ធិរបស់បណ្តាញ SABIS ទូទាំងពិភពលោក និងកំពុងអនុវត្តប្រព័ន្ធអប់រំ SABIS ។

ការិយាល័យច្បាប់

រ៉ូសា និង តាំង

Francisco J. Rosa, Esq.
មេធាវី ប្រឆាំង ស៊ីស្ទ ជេ.រ៉ូសា

Andrew 'Bunna' Taing, Esq.
មេធាវី អែន ថ្មីវិប្បដ្ឋា តាំង

Law Office of

Rosa & Taing

ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ក្លែងបន្លំ
- អន្តោប្រវេសន៍
- ការការពារកិច្ចជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិលសិលៈ និងអាណាព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: 978-458-0934 | at@rosataing.com

CONWAY

INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុស្តម្រើសហគមន៍ដោយធានារ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងសែត ។

យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម ៖

ការធានារ៉ាប់រងគ្រួសារ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្ការ
- វត្តសិល្បៈ
- វត្តបុរាណ

ការធានារ៉ាប់រងជំនួញ

- អចលនវត្ថុ
- សុវត្ថិភាពជំនួញ (Liability)
- សុវត្ថិភាពជំនួញ (Professional Liability)
- វិកខ័យ (Worker's Compensation)
- បន្តដល់ (Bonds)
- អ្នកមើលថែទាំ និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត

77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054 | Fax 978-453-2480
www.conwayinsurance.com

សូមទាក់ទងមក ៖ ហ្វីលីប មុត, អ្នកគ្រប់គ្រង

ការទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបី

ការទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបី ត្រូវបានអនុញ្ញាតដោយច្បាប់ស្តីពីផែនការសង្គ្រោះ អាមេរិកឆ្នាំ២០២១ ជាការទូទាត់មុននៃពន្ធលើបំណុលឥណទានស្តារឡើងវិញ ឆ្នាំ២០២១ ។

IRS បានចាប់ផ្តើមចេញការទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបីដល់បុគ្គលដែលមានសិទ្ធិទទួលបាននៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២១ ដោយមានការបង់ប្រាក់កាន់តែច្រើន ធ្វើតាមរយៈការដាក់ប្រាក់ដោយផ្ទាល់ និងតាមរយៈសំបុត្រ ជាមូលប្បទានប័ត្រ ឬប័ណ្ណឥណទាន នៅសប្តាហ៍បន្ទាប់។ IRS នឹងបន្តចេញការទូទាត់ពេញមួយឆ្នាំ នៅពេលការប្រមូលពន្ធដំណើរការ។

សូមចូលមើល ការទទួលបានការទូទាត់របស់ខ្ញុំ សម្រាប់ស្ថានភាពនៃការទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបី Get My Payment for the status of your third Economic Impact Payment.

សូមកុំទូរស័ព្ទទៅ IRS ជំនួយការផ្នែកទូរស័ព្ទរបស់យើង មិនមានព័ត៌មានលើស

ពីអ្វីដែលមាននៅលើ គេហទំព័រ IRS.gov ទេ។

ដើម្បីស្វែងរកព័ត៌មានបន្ថែម សូមចូលមើលសំណួរ និងចម្លើយស្តីពីការ



ទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបី Questions and Answers about the Third Economic Payment ។

IRS កំពុងធ្វើសេចក្តីជូនដំណឹងលេខ ១៤៤៤- C ទៅអ្នកដែលបានទទួលការ

ទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបី។ លិខិតនេះ ត្រូវតែរក្សាទុកជាមួយកំណត់ត្រាពន្ធ ឆ្នាំ២០២១ ។

សិទ្ធិទទួលបាន

អ្នកដែលមានសិទ្ធិគ្រប់គ្រាន់ភាគច្រើននឹងមិនចាំបាច់មានវិធានការបន្ថែមដើម្បីទទួលបានសំណងទីបីទេ។

ដោយសារតែការកំណត់ប្រាក់ចំណូល

ថ្មី បុគ្គលមួយចំនួននឹងមិនមានសិទ្ធិទទួលបានការទូទាត់លើកទីបីឡើយ ទោះបីពួកគេបានទទួលប្រាក់សំណងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទី១ ឬលើកទី ២ ឬទាមទារសំណងឥណទានស្តារឡើងវិញសម្រាប់ឆ្នាំ ២០២០ ក៏ដោយ។

ជាទូទៅ ជនដែលមានសិទ្ធិទទួលបានចំនួនទឹកប្រាក់ពេញពីការទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបីប្រសិនបើពួកគេ៖

- ជាពលរដ្ឋអាមេរិក ឬជនបរទេសដែលរស់នៅសហរដ្ឋអាមេរិក (និងប្តី/ប្រពន្ធ ប្រសិនបើដាក់ពាក្យស្នើសុំបង្វិលមកវិញ) និង
 - មិនមែនជាអ្នកនៅក្នុងបន្ទុកដែលពឹងផ្អែកលើអ្នកជាប់ពន្ធផ្សេងទៀត និង
 - ប្រាក់ចំណូលសរុបដែលបានកែសម្រួលហើយ (AGI) មិនលើសពី៖
 - ១៥០,០០០ ដុល្លារ បើរៀបការហើយ និងបានដាក់ពាក្យសុំបង្វិលមកវិញរួមគ្នា ឬ បើដាក់ពាក្យសុំក្នុងនាមជាស្រ្តីមេម៉ាយ ឬពោះម៉ាយ
 - ១១២,៥០០ ដុល្លារ ប្រសិនបើដាក់ពាក្យស្នើសុំក្នុងនាមជាមេគ្រួសារ ឬ
- ក្រៅទំព័រទី ១២**



មណ្ឌលពិនិត្យសុខភាពលីន

Lynn Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients

អាសយដ្ឋាន
280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755

ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ



ជំងឺទូទៅ
Family Medicine

សុខភាពផ្លូវចិត្ត
Behavioral Health

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer

តមកពីទំព័រទី ០៣ EU កំណត់ឱ្យភ្ញៀវទេសចរណ៍...

ជាមួយនឹងយុទ្ធនាការរបស់ខ្លួន ឈានដល់ធ្វើឱ្យមានអភិវឌ្ឍន៍ជាតិក្រុម ឬការចាក់ថ្នាំវ៉ាក់សាំង មនុស្សពេញវ័យឱ្យបាន ៧០ ភាគរយ នៅពាក់កណ្តាលខែមិថុនា។

លោកស្រីបានបន្ថែមថា ការបន្តការធ្វើដំណើរនឹងអាស្រ័យលើ “ស្ថានភាពជំងឺរាតត្បាត ប៉ុន្តែស្ថានភាពកំពុងតែមានភាពល្អប្រសើរឡើងនៅសហរដ្ឋអាមេរិក ហើយសង្ឃឹមថា នឹងមានភាពល្អប្រសើរឡើងផងដែរ នៅក្នុងសហគមន៍អឺរ៉ុប។

ក្រុមអ្នកការទូតមកពីបណ្តាប្រទេសគោលដៅទេសចរណ៍នៅអឺរ៉ុប ភាគច្រើនដឹកនាំដោយប្រទេសក្រិកបានជជែកគ្នាអស់រយៈពេលជាច្រើនសប្តាហ៍ថាលក្ខណៈវិនិច្ឆ័យរបស់ប្លុក សម្រាប់កំណត់ថាតើប្រទេសមួយណាដែលមានប្រភពដើម “មានសុវត្ថិភាព” អាស្រ័យលើមានករណីនៃជំងឺកូវីដ-១៩ទាប កំពុងមានទំនាក់ទំនងគ្នា ដោយសារតែវឌ្ឍនភាពនៃយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង នៅសហរដ្ឋអាមេរិក អង់គ្លេស និងនៅបណ្តាប្រទេសមួយចំនួនទៀត។

ការពិភាក្សាផ្នែកបច្ចេកទេសត្រូវបានបន្តអស់រយៈពេលជាច្រើនសប្តាហ៍ រវាងមន្ត្រីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកស្តីពីវិធីអនុវត្ត និងបច្ចេកទេស ធ្វើវិញ្ញាបនបត្រចាក់ថ្នាំវ៉ាក់សាំង ពិកន្លែងនីមួយៗដែលអាចអានបានយ៉ាងទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើវា ដើម្បីធ្វើដំណើរដោយគ្មានការរឹតត្បិត។

មន្ត្រីនៅទីក្រុងប្រ៊ុចសែលបាននិយាយថា ការពិភាក្សាទាំងនេះ កំពុងបន្ត ហើយវាអាចធ្វើទៅរួចបាននៅពេលដែលដំណោះស្រាយបច្ចេកវិទ្យាមានតម្លៃទាបនឹងត្រូវប្រើនាពេលអនាគត ដើម្បីឱ្យប្រជាជនអាចធ្វើដំណើរដោយសេរីដោយផ្អែកលើមូលដ្ឋាននៃការចាក់ថ្នាំវ៉ាក់សាំង។ ឧទាហរណ៍ អ្នកធ្វើដំណើរទៅអឺរ៉ុប អាចទទួលបានវិញ្ញាបនបត្រចាក់ថ្នាំវ៉ាក់សាំង E.U. ដែលមានតម្លៃស្មើនឹងការមកដល់បន្ទាប់ពីបង្ហាញវិញ្ញាបនបត្រពិតប្រាកដ (bona fide) ចេញដោយរដ្ឋាភិបាលរបស់ខ្លួន។

មន្ត្រីបាននិយាយថា ក្តីសង្ឃឹម គឺជាជំហាននេះ មិនយូរប៉ុន្មាន នឹងមិនចាំបាច់នៅពេលដែលវិញ្ញាបនបត្រចាក់ថ្នាំវ៉ាក់សាំង ចេញដោយរដ្ឋាភិបាលប្រទេសអាចទទួលយកបាន និងអាចអានបាននៅក្នុងសហភាពអឺរ៉ុប និងប្រទេសឯទៀតនោះទេ។

ការជ្រើសរើសរបស់អ្នកនិពន្ធ

សហគមន៍អឺរ៉ុបផ្ទាល់ បានចាប់ផ្តើមដំណើរការផ្តល់ជូនពលរដ្ឋរបស់ខ្លួននូវ “វិញ្ញាបនបត្រឌីជីថលបែតង” ដែលនឹងបញ្ជាក់ថា អ្នកធ្វើដំណើរបានចាក់ថ្នាំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឬអត់ បានជាសះស្បើយពីជំងឺនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឬអត់ ឬបានធ្វើតេស្តរក



ប្រទេសក្រិក ជាស្រុកកំណើតរបស់ Acropolis ទីក្រុង Athens ស្ថិតក្នុងចំណោមប្រទេសដែលបានជំរុញឱ្យភ្ញៀវទេសចរវិលត្រឡប់ចូលប្រទេសវិញ។ រូបថត៖ Byron Smith សម្រាប់ កាសែត The New York Times

មេរោគមានលទ្ធផលអវិជ្ជមាន ក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅ។ ប្រជាជនអឺរ៉ុបនឹងអាចប្រើវិញ្ញាបនបត្រឌីជីថលបែតង ទាំងនោះសម្រាប់ការធ្វើដំណើរដោយគ្មានការរឹត

តមកពីនិមួយៗ អាចរក្សាសិទ្ធិក្នុងការរក្សាកម្រិតរឹតត្បិតក៏ដោយ។ ប្រទេសទាំងនោះអាចនឹងមិនអនុញ្ញាតឱ្យពលរដ្ឋពីខាងក្រៅប្លុក ចូលទស្សនា ឬអាចអនុវត្តការរឹតត្បិតដូចជា ការធ្វើចត្តាឡីស័កជាដើម ទោះបីភ្ញៀវដែលមានវិញ្ញាបនបត្រចាក់ថ្នាំវ៉ាក់សាំងក៏ដោយ។

ប៉ុន្តែប្រទេសក្រិក អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្គាល់ និងក្រូអាស៊ី ដែលបានស្វាគមន៍ភ្ញៀវទេសចរ អាមេរិករាប់

លាននាក់ក្នុងមួយរដូវក្តៅ និងពឹងផ្អែកយ៉ាងខ្លាំងលើអ្នកទេសចរណ៍សម្រាប់រកចំណូលនិងការងារត្រូវបានកំណត់ឱ្យមានឱកាសបើកទីផ្សារទេសចរណ៍អាមេរិក



ផ្ទៃមេឃនៅពីលើ Castellina ប្រទេសអ៊ីតាលី ក្នុងតំបន់ Chianti ។ ប្រទេសអ៊ីតាលីពឹងផ្អែកលើទេសចរអាមេរិក ដែលនាំមកនូវចំនួនការងារយ៉ាងច្រើន។ រូបថត៖ Nadia Shira Cohen សម្រាប់ កាសែត The New York Times

បន្តិច យ៉ាងហោចណាស់ជាគោលការណ៍នៅក្នុងប្លុកនៃប្រទេសចំនួន ២៧ ។

ផ្អែកលើការអត្ថាធិប្បាយរបស់លោកស្រី von der Leyen’s គណៈកម្មការអឺរ៉ុប នឹងស្នើឱ្យមានការផ្លាស់ប្តូរគោលនយោបាយសម្រាប់ការធ្វើដំណើរ ទោះបីជា រដ្ឋជាស

ជាមួយពរជ័យរបស់សហភាពអឺរ៉ុប។

រហូតមកដល់ពេលនេះ ការធ្វើដំណើរដែលមិនចាំបាច់ ទៅសហភាពអឺរ៉ុប ត្រូវបានហាមឃាត់ជាផ្លូវការដោយលើកលែងតែភ្ញៀវទេសចរ មកពីប្រទេសមានក្នុងបញ្ជី

ដែលមានករណីវីរុសគិតបំផុត ដូចជាអូស្ត្រាលី ញូហ្សីឡែន និងកូរ៉េខាងត្បូងតែប៉ុណ្ណោះ។

បណ្តាប្រទេសអឺរ៉ុបខ្លះ បានធ្វើការលើកលែងតិចតួច អនុញ្ញាតឱ្យភ្ញៀវមកពីខាងក្រៅប្លុក។ ឧទាហរណ៍ប្រទេសក្រិកបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងបើកព្រំដែនរបស់ខ្លួនសម្រាប់អ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ចាប់ផ្តើមពីថ្ងៃច័ន្ទ ដោយគ្រាន់តែផ្តល់ឱ្យពួកគេនូវភស្តុតាងនៃការចាក់ថ្នាំវ៉ាក់សាំង ឬការធ្វើតេស្តរកមេរោគមានលទ្ធផលអវិជ្ជមាន។

ភ្ញៀវទេសចរមកពីប្រទេសមួយចំនួនតូចដែលត្រូវបានអនុញ្ញាតឱ្យធ្វើទស្សនកិច្ចនៅសហភាពអឺរ៉ុបតាមច្បាប់ដែលមានស្រាប់ជាធម្មតា នៅតែត្រូវអនុវត្តតាមតម្រូវការផ្សេងៗគ្នា ត្រូវបានអនុវត្តតាមមូលដ្ឋានប្រទេសរៀងៗខ្លួនរួមមាន ការធ្វើតេស្តរកមេរោគក្នុងរាងកាយមានលទ្ធផលអវិជ្ជមាន និងអនុវត្តតាមច្បាប់ធ្វើចត្តាឡីស័កជាដើម ។

ការវិលត្រឡប់របស់អ្នកទេសចរដែលបានចាក់ថ្នាំវ៉ាក់សាំងរួចហើយ ទៅកាន់ឆ្នេរ និងតំបន់ទេសចរណ៍អឺរ៉ុប នឹងនាំមកនូវការជំរុញផ្នែកហិរញ្ញវត្ថុ ត្រូវការជាចាំបាច់សម្រាប់បណ្តាប្រទេសនៅភាគខាងត្បូងនិងសម្រាប់អ្នកទេសចររាប់លាននាក់នៅជុំវិញពិភពលោក ក៏ដូចជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងឧស្សាហកម្មធ្វើដំណើរធំទូលាយ វានឹងប្រាប់ពីការវិលត្រឡប់មកវិញដោយប្រុងប្រយ័ត្ន និងកំណត់អ្វីមួយដែលមានអារម្មណ៍ដូចធម្មតា។

សម្រាប់ប្រជាជនអាមេរិក ជាពិសេស វាក៏នឹងបង្ហាញពីការផ្លាស់ប្តូរជ័យជម្នះមួយជាសំណាងក្នុងពេលនៃជំងឺកូវីដ-១៩ ដំណើរកម្សាន្តកាលពីមួយឆ្នាំមុននៅពេលដែលជំងឺកំពុងរាតត្បាតនៅសហរដ្ឋអាមេរិក ស្ថិតនៅជួរមុខនៃអ្នកដំណើរនៅទូទាំងសកលលោក មានសេរីភាពធ្វើដំណើរកម្សាន្តម្តងទៀត។

ប៉ុន្តែការត្រឡប់មកវិញនៃការធ្វើដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុបក្នុងកម្រិតធំជាងនេះ ក៏នឹងបង្ហាញផងដែរនូវវិសមភាពកាន់តែស៊ីជម្រៅរវាងអ្នកបានចាក់ថ្នាំវ៉ាក់សាំងរួចហើយ និងអ្នកដែលមិនបានចាក់ថ្នាំវ៉ាក់សាំង ទាំងនៅក្នុងប្រទេស និងជាពិសេសនៅកម្រិតពិភពលោក។ ប្រទេសឥណ្ឌា ស្ថិតក្នុងស្ថានភាពឆ្លងវីរុសកើនឡើងដ៏អាក្រក់បំផុត នៅលើពិភពលោក និងប៉ុន្មានសប្តាហ៍កន្លងមកនេះ មានចំនួនការឆ្លងខ្ពស់បំផុត និងកាន់តែខ្លាំងឡើងៗ។

តមកពីទំព័រទី ០១ ឆ្លងទូទាំងប្រទេសចំនួន១៩៧៤៣

ដែរថា នៅក្នុងព្រឹត្តិការណ៍ផ្ទះជំងឺរាតត្បាត ដ៏កាចសាហាវក៏មានករណីឆ្លងមកពីខាងក្រៅ ប្រទេសចំនួន ៥៧៨ករណីផងដែរ ។

ចាប់តាំងពីជំងឺកូវីដ-១៩ បានឆ្លងចូល ប្រទេសកម្ពុជាមក ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពកូវីដ-១៩ កាន់តែរីករាលដាល គ្មានឈប់ឈរ និងឆ្លងចូលក្នុងសហគមន៍ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ម្នាក់ៗ ពាក់ម៉ាស់ និងលាងដៃជាមួយនឹងអាល់កុល រក្សាគម្លាតពីគ្នា និងមិនហ៊ានជួបជុំគ្នា ឬស្និទ្ធស្នាលជាមួយគ្នាដូចសព្វដងនោះទេ ពេល ធ្វើដំណើរចេញទៅក្រៅផ្ទះទៅណាមកណា មិនធ្វេសប្រហែសនឹងវិធីការការពារខ្លួន ។

ស្ថានភាពនៃជំងឺកូវីដ-១៩ កាន់តែរីក រាលដាលឆ្លងចូលសហគមន៍មានទ្រង់ទ្រាយ ធំ រាជរដ្ឋាភិបាលបានសម្រេចបិទសាលា រៀងរដ្ឋ និងឯកជនទាំងអស់ទូទាំងប្រទេស និងបន្តរៀនតាមប្រព័ន្ធអេឡិចត្រូនិច ។

នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក ហង់ ជួនណារ៉ុង បានសម្រេចបិទដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជា បណ្តោះអាសន្នរយៈពេល ២ សប្តាហ៍នៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បី ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ឆ្លងចូលក្នុង សាលារៀន ក្រោយពីការផ្ទុះរីករាលដាល ជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០

កុម្ភៈ ។
ដោយមើលឃើញពីការឆ្លង និងរីក រាលដាលយ៉ាងឆាប់រហ័សមិនមែនយសោៈ



លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យរួមគ្នា ដើម្បី បិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍នៃការផ្ទុះឆ្លងជំងឺ កូវីដ-១៩ ដ៏គ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា ។

នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទខ្ទប់រាជធានី

ភ្នំពេញ និង ក្រុងតាខ្មៅ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ។

សម្តេច ហ៊ុន សែន ថ្លែងថា៖ «សូម អង្វរករបងប្អូនប្រជាពលរដ្ឋរបស់យើងខិតខំ ឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏

នេះ នៅតែមិនទាន់មានសញ្ញាថមថយ នៅឡើយនោះទេ ហើយការរីករាលដាល កាន់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅយប់ ថ្ងៃទី ១៤ ខែ មេសា ដដែលនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការថ្មីបិទខ្ទប់រាជធានី ភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យយប់មិញទៅ ដើម្បី ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

នៅយប់ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២១ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបិទ ផ្សារដើមគរទាំងស្រុង ហើយផ្សារបន្តនៅ ជាប់គ្នានៃខណ្ឌបឹងកេងកងក៏ត្រូវបានបិទ ផងដែរ ក្រោយពីរកឃើញបងប្អូនអាជីវករ រាប់រយនាក់មានវិជ្ជមានកូវីដ-១៩ នៅមុន ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានបងប្អូន ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅផ្សារដើមគរ ដើម្បីទិញគ្រឿងរណ្តាប់សែនទទួលទេវតា ឆ្នាំថ្មី ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានរិះរក គ្រប់មធ្យោបាយ និងដាក់ចេញនូវវិធានការ ហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ ។ ប៉ុន្តែវិធានការ នេះបានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរ ក្នុងករណីចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម ។ ដោយឡែក

តទៅទំព័រទី ១៥

ពេទ្យចាប់សរសៃ វេជ្ជ. Hai N. Huynh Chiro Health & Rehab, Inc.



ប្រសិនបើលោកអ្នកមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមអញ្ជើញមក Chiro Health & Rehab សម្រាប់ការវាយតម្លៃ និងព្យាបាលរបួសឱ្យបានលឿន។ ថ្មីបើជាក់ហុសអ្វីក៏ដោយលោកអ្នក ត្រូវបានធានារ៉ាប់រង ។ គ្មានការចំណាយពីហោប៉ៅរបស់លោកអ្នកទេ។ ការវិយាល័យរបស់យើងមានបំពាក់គ្រឿងប្រឹក្សាព្យាបាល និងវេជ្ជបណ្ឌិត Dr. Huynh មានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជំងឺដែលយើងធ្វើការព្យាបាល មានដូចខាងក្រោម៖

ម៉ោងធ្វើការ: ថ្ងៃច័ន្ទ ដល់ សុក្រ
០៩:០០ ព្រឹក - ០៩:០០ ល្ងាច
០១:០០ យប់ - ០២:០០ រសៀលបិទ-អាហារថ្ងៃត្រង់
ការណាត់ជួបរៀងរាល់ថ្ងៃសៅរ៍

- ឈឺក • ឈឺខ្នង • ឈឺស្មា • ឈឺសាច់ដុំ • ឈឺក្បាល
- គ្រិចឆ្កោះ • subluxation • ឈឺផ្តិតខ្នង
- sciatica • របួសដោយការខាតបង់
- ជំងឺសន្លាក់ • របួសដុំ • រោគសរសៃប្រសាទ
- ថែទាំសុខភាពពេទ្យ



តាមកពីទំព័រទី ០៤ ៣៥កន្លែងដែលអ្នកអាចឆ្លងកូវីដ..

ចងចាំថា អ្នកអញ្ជើញភ្ញៀវកាន់តែច្រើន ហានិភ័យនៃការចម្លងវីរុសរបស់អ្នកកាន់តែខ្ពស់។ ត្រូវធានាដល់សុខភាពមនុស្សគ្រប់គ្នាដែលចូលរួមផងដែរ ធានាឲ្យមានគម្លាតសង្គម និងស្នើឲ្យភ្ញៀវពាក់ ម៉ាស់ នៅពេលពួកគេមិនទទួលបាន។ មុនផែនការជួបជុំគ្នា នៅផ្ទះរបស់អ្នក អ្នកគួរតែពិនិត្យមើលគោលការណ៍ណែនាំជម្ងឺកូវីដ-១៩ ក្នុងស្រុក និងរបស់រដ្ឋ គិតពីហានិភ័យសម្រាប់ជម្ងឺធ្ងន់ធ្ងរ និងគិតពីហានិភ័យសមាជិកគ្រួសារ នេះជាការស្នើឡើងរបស់ CDC ។

ក្នុងអំឡុងពេលធ្វើដំណើរតាមអាកាស

ការធ្វើដំណើរតាមយន្តហោះ គឺជាសកម្មភាពទីមួយដែលត្រូវបានគេចាត់ទុកថា



“គ្រោះថ្នាក់” នៅពេលជម្ងឺកូវីដ-១៩ ចាប់ផ្តើមឡើង។ ចាប់តាំងពីពេលនោះមក យើងដឹងថា វាមិនមែនយន្តហោះទេ ដែលចម្លងហានិភ័យខ្ពស់បំផុត ប៉ុន្តែព្រលានយន្តហោះទៅវិញទេ។ “ការធ្វើដំណើរតាមយន្តហោះ ត្រូវចំណាយពេលតម្រង់ជួរនៅកន្លែងសន្តិសុខ និងអាកាសចរណ៍យន្តហោះ

ដែលអាចនាំឲ្យអ្នកមានទំនាក់ទំនង នៅជិតមនុស្សផ្សេងទៀត និងតែងតែប៉ះពាល់ផ្ទៃអាកាស” នេះបើតាមការលើកឡើងរបស់ CDC ។ ប្រសិនបើអ្នកគ្មានជម្រើស ក្រៅពីការធ្វើដំណើរតាមយន្តហោះ សម្អាតដៃ និងកុំប៉ះពាល់មាត់ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គមគ្រប់ពេលវេលាតាមដែលអាចធ្វើទៅបាន។

ការកាត់សក់



ការកាត់សក់មានសុវត្ថិភាព ប្រសិនបើអ្នកនិងជាងកាត់សក់ពាក់ម៉ាស់ទាំងអស់គ្នា។ ការសិក្សាមួយរបស់ CDC លើកឡើងជុំវិញអ្នកកាត់សក់ដែលមានជម្ងឺ រកឃើញថាក្នុងចំណោមអតិថិជនជាង ១៣០ នាក់ ដែលបានមកកាត់សក់ មិនមានករណីឆ្លងណាមួយ

ត្រូវបានរាយការណ៍ទេ (សូមអានបន្ថែម)។

ការធ្វើក្រចក

ប្រសិនបើអ្នកប្រើការធ្វើក្រចកដៃ ឬ ក្រចកជើង អ្នកប្រហែលជានៅមិនសុខ ទៅ



រកហាង សាឡូនធ្វើក្រចក។ ប៉ុន្តែដូចគ្នានឹងការកាត់ក្រចកដែរ សេវានេះតម្រូវឲ្យមានការទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សផ្សេងទៀត អាចមានហានិភ័យខ្លាំង។

“ហានិភ័យធំជាងគេក្នុងហាងសាឡូនធ្វើក្រចក គឺការអង្គុយជិត

មនុស្សផ្សេងទៀត។ ប្រសិន បើពួកគេមិនពាក់ម៉ាស់ ក្បាលមុខ ឬមិនពាក់ទាំងពីរទេ អ្នកពិតជាអាចប្រឈមការឆ្លងក្នុងរយៈពេលណាមួយ” នេះបើយោងតាមបណ្ឌិត Andrea LaCroix, Ph.D. មកពីមហាវិទ្យាល័យ California សាលាឌីសថសាស្ត្រ San Diego ។ ប្រសិនបើអ្នកស្ថិតក្នុងហានិភ័យករណីធ្ងន់ធ្ងរ ឬអ្នកបារម្ភអំពីការឆ្លងវីរុសអ្នកត្រូវតែនៅផ្ទះ ធ្វើក្រចកដោយខ្លួនឯងសម្រាប់ពេលនេះ។

ការនៅលេងសួនសិប្បនិម្មិត



គួរឲ្យភ្ញាក់ផ្អើលសួនសិប្បនិម្មិតមានហានិភ័យទាប ក្នុងអំឡុងពេលជម្ងឺរីករាលដាល។ នេះទំនងដោយសារតែសួនសិប្បនិម្មិតជាច្រើនបើកប្រតិបត្តិការក្នុងកម្រិតទាប អនុវត្តគម្លាតសង្គម និងតម្រូវឲ្យពាក់ម៉ាស់។

CDC ព្រមានថា អ្នក

ស្ថិតក្នុងហានិភ័យឆ្លងជម្ងឺកូវីដ-១៩ ខ្ពស់បំផុត ប្រសិនបើ “ការបើកប្រតិបត្តិការសួនសិប្បនិម្មិតពេញបន្ទុក គ្មានការកែប្រែ ធ្វើឲ្យមានគម្លាតសង្គម។” ប្រសិនបើអ្នកមានផែនការទៅសួនសិប្បនិម្មិត ត្រូវវិភាគមើលគោលការណ៍ណែនាំរបស់សួន ដំបូងត្រូវប្រាកដថា អ្នកមានអារម្មណ៍សុខស្រួលជាមួយហានិភ័យដែលអ្នកកំពុងមាន។ ត្រូវព្យាយាមនៅក្រៅអាកាស ពីព្រោះ វេជ្ជបណ្ឌិត Dr. Fauci បានលើកឡើងជាច្រើនដងថា “ការនៅក្រៅអាកាសប្រសើរជាងនៅក្នុងអាកាស។”

ការលេងកីឡាបាល់ក្រុម

ការលេងកីឡាបាល់ក្រុម អាចមានសុវត្ថិភាព ប្រសិនបើមនុស្សគ្រប់គ្នាអនុវត្តនីតិវិធី



សុវត្ថិភាពតាមការស្នើឡើង។ ការសិក្សាបានរកឃើញថា ហានិភ័យកើនឡើងនៅមុន និងក្រោយការលេងកីឡានៅពេលសមាជិកក្រុមជួបជុំគ្នានៅក្នុងបន្ទប់ប្តូរ សំលៀកបំពាក់។ ត្រូវចងចាំថា នៅខាងក្រៅអាកាស គឺតែងតែមាន

សុវត្ថិភាពជាងនៅក្នុងអាកាស ដូច្នេះ ព្យាយាម និងលេងកីឡានៅខាងក្រៅអាកាស ប្រសិនបើអាចធ្វើទៅបាន។

ការចូលរួមព្រឹត្តិការណ៍កីឡា



កីឡាបានចាប់ផ្តើមឡើងវិញនៅដើមឆ្នាំនេះ ដោយមានគម្លាតសង្គម និងបានកំណត់ចំនួនមនុស្សនៅកន្លែងឈរមើល។ យ៉ាងណាមិញត្រូវចងចាំថា ព្រឹត្តិការណ៍កីឡាធ្វើនៅក្រៅអាកាស មានសុវត្ថិភាពជាងនៅក្នុងអាកាស។ វានៅតែសំខាន់

ត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសង្គមពីអ្នកមើលផ្សេងទៀត (ឪពុកម្តាយ)។

“ជៀសវាងការប្រើទីតាំងបន្ទប់ទឹក ឬ តំបន់មានមនុស្សច្រើន ម៉ោងចរាចរកកស្ទះ ដូចជា នៅតាមផ្លូវប្រសព្វគ្នា ពាក់កណ្តាលម៉ោង ឬក្លាយជាបញ្ចប់ព្រឹត្តិការណ៍” នេះជាការស្នើឡើងរបស់ CDC ។

ការនៅក្នុងហាត់ប្រាណ

អ្នកជំនាញជាច្រើន រួមទាំង វេជ្ជបណ្ឌិត Dr. Anthony Fauci ព្រមានថា ក្លឹបហាត់ប្រាណអាចមានហានិភ័យខ្លាំង ឆ្លងវីរុស។ ប្រសិនបើ ក្លឹបហាត់ប្រាណអនុវត្ត



តាមគោលការណ៍ណែនាំប្រើទ្រនាប់ ហើយអ្នកធ្វើតាមវិធាននោះ អ្នកអាចមិនមានហានិភ័យខ្ពស់ឡើយក្នុងពេលហាត់ប្រាណទេ។ “ជាក់កន្លែងលាងដៃ ឬទឹកលាងដៃសម្លាប់

តទៅលេខ២ក្រោយ

ឌី ឈែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឈែមបូឌា ដេលី

វៀតណាមបញ្ជូនយោធាទៅល្បាតតាមព្រំដែន កម្ពុជា-វៀតណាម រាប់រយនាក់ ក្រោមហេតុផលបង្ការការចម្លងរីករាលដាលនៃ Covid-19

By ឌី ឈែមបូឌា ដេលី -May 5, 2021
រដ្ឋាភិបាលវៀតណាម បានបញ្ជូនយោធាយ៉ាងច្រើនសន្លឹកសម្លាប់ដើរល្បាតតាមព្រំដែន កម្ពុជា-វៀតណាម ក្រោមហេតុផលដើម្បីការពារពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម ដែលកំពុងរស់នៅកម្ពុជា ឆ្លងដែនចូល ប្រទេសវៀតណាម ដោយខុសច្បាប់ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺ Covid-19 កាលពីដើមខែឧសភានេះ។

ការសែត VN Express International



របស់ប្រទេសវៀតណាម បានចុះផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រដ្ឋាភិបាល វៀតណាម បានបញ្ជូនយោធា ជាង៣០០នាក់ ទៅកាន់ព្រំដែនកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ដើម្បីការពារការឆ្លងដែនដោយខុសច្បាប់ ក្នុងពេលនៃការរីករាលដាលនៃជំងឺ Covid-19។

ប្រភពដែលអះអាងថា នៅខេត្តតៃនីញ ប្រទេសវៀតណាម មានយោធាវៀតណាម ដល់ទៅ ២៥៨នាក់ឯណោះដែលបានដើរល្បាតតាមបណ្តោយព្រំដែនដើម្បីការពារពលរដ្ឋឆ្លងដែនខុសច្បាប់។ ជាងនេះទៀត នៅខេត្តប៊ីញកៀក ក៏មានកងទ័ពវៀតណាមជាង ៥០នាក់ផងដែរដែលបានទៅដល់ប៉ុស្តិ៍ការពារព្រំដែនដើម្បីទប់ស្កាត់ ការរត់ពន្ធនុស្សឆ្លងដែនខុសច្បាប់ ដែលអាចនាំឱ្យមានការចម្លងរីករាលដាលនៃ Covid-19។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានដាក់ពង្រាយកងយោធារបស់ខ្លួន តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ខណៈរដ្ឋាភិបាលកម្ពុជា

មិនបានផ្សព្វផ្សាយពីបញ្ហានេះទាល់តែសោះ។

មាត្រា១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានចែងថា ដើម្បីថែរក្សាការពារអធិបតេយ្យភាព ឯករាជភាព និងបូរណភាពទឹកដីរៀងៗខ្លួន មិនត្រូវមានការគំរាមកំហែង ឬការប្រើកំលាំងប្រឆាំងនឹងបូរណភាពដែនដីឯករាជ្យនយោបាយ នៃរដ្ឋណាមួយ ឬដោយឥរិយាបថណាមួយដែលមិនស្របនឹងគោលបំណងរបស់អង្គការសហប្រជាជាតិឡើយ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោកម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី៤ ឧសភា នេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលរដ្ឋាភិបាលវៀតណាម បានបញ្ជូនកងទ័ពរាប់រយនាក់ទៅពង្រាយតាមព្រំដែនកម្ពុជា-វៀតណាម ខណៈរដ្ឋាភិបាលកម្ពុជាហាក់រក្សាភាពស្ងៀមស្ងាត់ហើយសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលក៏មិនបានចុះផ្សាយផងដែរនោះ។

លោកអះអាងថា ការពង្រាយកងទ័ពរបស់ប្រទេសវៀតណាម ដោយគ្មានការជូនដំណឹងទៅកាន់រដ្ឋាភិបាលកម្ពុជា បែបនេះ គឺជាសញ្ញានៃការគំរាមកំហែងសន្តិភាពរបស់កម្ពុជា យ៉ាងធ្ងន់ធ្ងរ បើទោះបីជាភាគីវៀតណាម លើកហេតុផលថាដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ប្រជាជនខ្មែរ ឬប្រជាជនវៀតណាមដែលកំពុងរស់នៅកម្ពុជាយ៉ាងណាក៏ដោយ។

តទៅទំព័រទី១៣

Vietnam sends hundreds of troops to patrol Cambodia-Vietnam border under the pretext of preventing transmission of Covid-19 virus

By: The Cambodia Daily
April 13, 2021

The Vietnamese government has sent large numbers of troops to patrol the Cambodian-Vietnamese border under the pretext of protecting Cambodians and Vietnamese people living in Cambodia illegally crossing the border into Vietnam during the Covid-19 outbreak earlier this May.

Vietnam's VN Express International reported on May 3, 2021 that the Vietnamese government sent more than 300 troops to the Cambodian border on May 1 to prevent illegal border crossings during the outbreak of Covid-19 disease.

In Tay Ninh province, there are 258 Vietnamese soldiers patrolling the border to protect illegal immigrants, the source said. In Binh Phuoc province, more than 50 Vietnamese troops arrived at border checkpoints to prevent illegal human trafficking, which could lead to the transmission of the Covid-19 virus.

The claim comes after the Vietnamese government deployed its troops along the Cambodian-Vietnamese border, while the Cambodian government did not publicize the issue at all.

Article 1 of the 1991 Paris Peace Accords states that in order to safeguard the sovereignty, independence and territorial integrity of each country, there must be no threat or use of force against the territorial integrity, political independence of any State or by any attitude that are not in line with the purposes of the United Nations.

Mr. Men Nath, chairman of the Cambodian Monitoring Council and chairman of the Student Movement

for Democracy, told The Cambodia daily on May 4 that he was deeply concerned when the Vietnamese government sent hundreds of troops deployed/scattered along the Cambodian-Vietnamese border, while the Cambodian government seemed to remain silent and pro-government media outlets did not publish.

He claimed that the deployment of Vietnamese troops without notifying the Cambodian government was a sign of serious threat to Cambodia's national security, despite the Vietnamese side arguing that it was to prevent the illegal entry of Cambodians or the Vietnamese people living in Cambodia.

The chairman of the Cambodian Monitoring Council criticized that so far, the Cambodian government has not officially informed its citizens about the situation along the Cambodian-Vietnamese border.

In addition, the deployment of Vietnamese troops is a testament to the actions of the Vietnamese government, which is threatening Cambodia's sovereignty and seriously violating the 1991 Paris Peace Accords, of which it is a signatory.

Social watchdogs warn that Cambodia will disappear from the world map in the future if Cambodia remains without national unity and is still unable to use international mechanisms to demarcate its borders with Vietnam. In this case, Cambodia not only suffers from a deteriorating border crisis, but also faces the loss of the entire country.

Cambodia and Vietnam share a 1,270-kilometer land border, with the two sides agreeing to set up a total of 314 border posts, which is 84% complete, while the other 16% have not yet agreed.

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

តមកពីទំព័រទី ០១

ក្រុមអ្នកតស៊ូមតិថា សាលាក្រមកាត់

Group of advocates say Phnom Penh

Group of advocates say Phnom Penh /From Front Page

ធនាគារ និងពិន័យជាទឹកប្រាក់ផងនោះ

ថា ជាអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ។

ប្រធានប្រតិបត្តិនៃចលនាសន្តិសុខ ដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា សូមជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលបានកាត់ក្តីទាំងអយុត្តិធម៌ ទៅលើក្រុមសកម្មជន

ប្រធានប្រតិបត្តិនៃចលនាសន្តិសុខ ត្រូវនេះ អំពាវនាវឱ្យរដ្ឋសភាកម្ពុជា ធ្វើវិសោធនកម្មលុបចោល មាត្រានៃច្បាប់ដែលចែងអំពី បទញុះញង់ឱ្យប្រព្រឹត្តបទល្មើស នៃក្រមព្រហ្មទណ្ឌចេញជាបន្ទាន់ ព្រោះថា មាត្រានៃច្បាប់នេះ មានខ្លឹមសាររឹតត្បិតសេរីភាពបញ្ចេញមតិ និងសកម្មភាពដើម្បីសង្គមជាតិ របស់



បរិស្ថានមាន លោក ចុន រដ្ឋា កញ្ញា ភួន កែវស្មី និងកញ្ញា ឡុង គន្ធា ជាដើម ក្រោមបទ ញុះញង់បង្កឱ្យមានភាពរីករ ធូនធូរដល់សន្តិសុខសង្គម។

លោកចាត់ទុកថា ការកាត់ទោសនេះ គឺជាចេតនាបែបផែនការយុទ្ធសាស្ត្រ នយោបាយទុច្ចរិតក្នុងការបន្តសង្កត់សង្កិន ជ្រុលហួសហេតុ ទៅលើសិទ្ធិសេរីភាព ស្របច្បាប់ នៃប្រជាពលរដ្ឋម្ចាស់នគរ ដែលមានកាតព្វកិច្ចពេញលេញក្នុង ការសម្រេច លើជោគវាសនាជាតិរបស់ខ្លួន។

លោកទាមទារឱ្យរដ្ឋាភិបាល និងតុលាការកម្ពុជា ទម្លាក់ចោលរាល់បទចោទ និងដោះលែងសកម្មជនបរិស្ថានទាំងនោះ ឱ្យមានសេរីភាពពេញលេញឡើងវិញ ដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិស្របច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនានា ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ បន្តទៀត។

ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

លោកសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាល និងរដ្ឋសភា នៅតែខំបង្រួញលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋបន្តទៀតនោះ អង្គការរដ្ឋមួយនេះ នឹងក្លាយទៅជាឧបករណ៍បង្កើនអំណាចរបស់ក្រុមឬបុគ្គលអ្នកក្តោបក្តាប់អំណាចកាន់តែជ្រៅទៅៗមិនខាន។

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ កាត់ទោសឱ្យយុវជនចលនាមាតាធម្មជាតិ លោក ចុន រដ្ឋា លោក អា ឡិច កញ្ញា ភួន កែវស្មី កញ្ញា ឡុង គន្ធា និងកញ្ញា ជា គន្ធី ម្នាក់ៗឱ្យជាប់ពន្ធនាគាររយៈពេល ចាប់ពី ១៨ ខែ ទៅដល់ ២០ ខែ និងពិន័យជាប្រាក់ចំនួន ៨ លាន រៀលផងដែរ។

ទោះជាយ៉ាងណាក៏ដោយមាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ពលរដ្ឋខ្មែរ

តទៅទំព័រទី ១៣

Executive Director of the Student Movement for Democracy, Mr. Touch Vibol, issued a statement on May 6, 2021, objecting to the decision of the Phnom Penh Municipal Court, which unjustly tried environmental activists, including Mr. Thon Ratha, Miss Phoun Keo Raksmeay and Miss Long Kunthea, under the charge of incitement, causing serious chaos to social security.

He considers the trial to be a deliberate, strategic, corrupt political ploy to continue to oppress excessively the legitimate rights and freedoms of the people of the kingdom, who have the full obligation to decide their own national destiny.

He demanded that the Cambodian government and court drop all charges and release the environmental activists so that they could continue to exercise their constitutional rights and international law on civil and political rights.

The Executive Director of the Student Movement called on the National Assembly of Cambodia to amend and repeal the article of the law on incitement to commit offenses of the Penal Code immediately, because this article of the law restricts citizen's freedom of expression and action for society seriously.

He stressed that if the government and the National Assembly continue to narrow the space for civil liberties, this state organization will become a tool to deepen the power of groups or individuals in power.

The Phnom Penh Municipal Court on May 5, 2021 sentenced the mothers of the Mother Nature Movement, Mr. Thon Ratha, Mr. Alex, Ms. Phuong Keo Raksmeay, Ms. Long Kunthea and Ms. Chea Kunthy, to 18 to 20 months in

prison each and a fine of 8 million riels.

However, Article 41 of the Cambodian Constitution states that Cambodian citizens have the right to freedom of expression, freedom of the press, freedom of the publication and freedom of assembly. In addition, Article 35 also states that Cambodian citizens of both sexes have the right to actively participate in the political, economic, social, and cultural life of the nation.

Socio-political analyst Dr. Lao Mong Hay wrote on his Facebook account on May 6, 2021 that the charges and imprisonment of environmental activists for inciting serious social unrest under Article 495 of the Penal Code is incorrect.

He stated that they exercised their freedom of expression peacefully and did not harm the honor of others, the good traditions of society, public order, and national security.

Moreover, international human rights groups warn that the sentencing is a clear sign that the Cambodian government continues to oppose the Mother Nature organization, which only works to protect the environment.

Human Rights Watch Deputy Director for Asia Phil Robertson calls on UN agencies and donors to call for an end to unjust sentences and the release of three detained environmental activists immediately without conditions.

Mother Nature Youth was arrested and detained by Phnom Penh authorities on September 3, 2020 on charges of inciting serious social unrest after they requested to meet with the Prime Minister Hun Sen to ask him to stop deleting/land filling Boeung Ta Mok or Boeung Kob Srov.

តមកពីទំព័រទី ០៦ ការទូទាត់ផលប៉ះពាល់ផ្នែក...

០ ៧៥,០០០ដុល្លារ សម្រាប់បុគ្គល ដែលមានសិទ្ធិបានដាក់ពាក្យសុំក្នុង ស្ថានភាពផ្សេងទៀត។

ការទូទាត់នឹងត្រូវបញ្ឈប់ឬកាត់បន្ថយ ចំពោះចំនួនទឹកប្រាក់លើសពី AGI ដូច មានចែងខាងលើ ។ នេះមានន័យថា ប្រជាជននឹងមិនទទួលបានការទូទាត់ សំណងទេ ប្រសិនបើ AGI របស់ខ្លួន យ៉ាងហោចណាស់៖

- ១៦០,០០០ ដុល្លារ បើរៀបការ ហើយ និងដាក់ពាក្យសុំបង្វិលមកវិញរួមគ្នា ឬបើដាក់ពាក្យសុំក្នុងនាមជាស្រ្តីមេម៉ាយ ឬពោះម៉ាយ

- ១២០,០០០ ដុល្លារ បើដាក់ពាក្យ ស្នើសុំក្នុងនាមជាមេគ្រួសារ

- ៨០,០០០ ដុល្លារ សម្រាប់បុគ្គល ដែលមានសិទ្ធិ ការដាក់ពាក្យសុំក្នុង ស្ថានភាពផ្សេងទៀត។

ការរំលឹកពិសេស សម្រាប់អ្នកដែល មិនដាក់លិខិតប្រកាសពន្ធសងវិញ ជា ទៀងទាត់

ជាធម្មតាអ្នកដែលមិនបានដាក់លិខិត ប្រកាសពន្ធនឹងមិនទទួលបានអត្ថប្រយោជន៍ សហព័ន្ធអាចមាន លក្ខណៈគ្រប់គ្រាន់ សម្រាប់ការទូទាត់ប្រាក់សំណងឧបត្ថម្ភ។ នេះរួមបញ្ចូលទាំងអ្នកដែលគ្មានអាសយដ្ឋាន អចិន្ត្រៃយ៍ប្រាក់ចំណូលឬគណនីធនាគារ។

ប្រសិនបើអ្នកមានសិទ្ធិ និងមិនបាន ទទួលបានការទូទាត់ផលប៉ះពាល់ផ្នែក សេដ្ឋកិច្ចលើកទី១ ឬលើកទី២ (នោះគឺ EIP1 ឬ EIP2) ឬទទួលបានតិចជាងចំនួន ទឹកប្រាក់ពេញ អ្នកអាចមានសិទ្ធិទទួល បានឥណទានបង្វិលសងវិញឆ្នាំ២០២០ (Recovery Rebate Credit) ប៉ុន្តែអ្នកត្រូវតែ ដាក់លិខិតប្រកាសពន្ធបង្វិលសងវិញ ឆ្នាំ ២០២០ ។ សូមមើលផ្នែកពិសេសនៅលើ គេហទំព័រIRS.gov ទាមទារសំណងបង្វិល វិញ ប្រសិនបើអ្នកមិនចាំបាច់តម្រូវឲ្យ ដាក់ពាក្យសុំបង្វិលសងពន្ធវិញ។

ការរៀបចំការដាក់ពាក្យស្នើសុំការ បង្វិលពន្ធវិញ (tax return preparation) ដោយឥតគិតថ្លៃ អាចរកបានសម្រាប់អ្នក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ចំនួនទឹកប្រាក់នៃការទូទាត់ផល ប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបី

ចំនួនទឹកប្រាក់ទូទាត់ផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចលើកទី៣ គឺ៖

- ១,៤០០ដុល្លារ សម្រាប់បុគ្គល ដែលមានសិទ្ធិទទួល មានលេខសន្តិសុខ សង្គមត្រឹមត្រូវ (២,៨០០ ដុល្លារ សម្រាប់

ប្តីប្រពន្ធដែលបានដាក់ពាក្យស្នើសុំបង្វិល មកវិញរួមគ្នា ប្រសិនបើប្តីប្រពន្ធទាំងពីរ មានលេខសន្តិសុខសង្គមត្រឹមត្រូវ ឬ បើ ប្តីប្រពន្ធមួយមានលេខសន្តិសុខសង្គម ត្រឹមត្រូវ និងប្តីប្រពន្ធម្នាក់ជាសមាជិកស កម្មគ្រប់ពេលនៃកងកម្លាំងប្រដាប់អាវុធ របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំជាប់ពន្ធ)

- ១,៤០០ ដុល្លារ សម្រាប់អ្នក នៅក្នុងបន្ទុកនិមួយៗ ដែលមានលេខ សន្តិសុខសង្គមត្រឹមត្រូវឬលេខអត្តសញ្ញាណ អ្នកជាប់ពន្ធ ដែលអនុម័តដោយ IRS។

ការទទួលបានការទូទាត់របស់អ្នក បុគ្គលដែលមានសិទ្ធិទទួលបាន ភាគច្រើន នឹងទទួលបានការទូទាត់ផល ប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបីរបស់ខ្លួន



ដោយស្វ័យប្រវត្តិ និងមិនចាំបាច់មាន វិធានការបន្ថែមទេ។ IRS នឹងប្រើប្រាស់ ព័ត៌មានដែលមានស្រាប់ ដើម្បីកំណត់ សិទ្ធិរបស់អ្នក និងចេញការទូទាត់លើក ទីបី ដល់អ្នកដែលមានសិទ្ធិទទួល ដែល៖

- បានដាក់លិខិតស្នើសុំប្រកាស បង្វិលពន្ធសងវិញ ឆ្នាំ២០២០
- បានដាក់លិខិតស្នើសុំប្រកាស បង្វិលពន្ធសងវិញឆ្នាំ២០១៩ ប្រសិនបើ ការបង្វិលពន្ធឆ្នាំ២០២០ មិនទាន់បានដាក់ ឬដំណើរការនៅឡើយ

- មិនបានដាក់លិខិតប្រកាសបង្វិល ពន្ធវិញឆ្នាំ២០២០ ឬ ឆ្នាំ២០១៩ ប៉ុន្តែ បានចុះបញ្ជីការ សម្រាប់ការទូទាត់ផល ប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកដំបូង ជាមួយ ឯកសារសម្រាប់អ្នកមិនស្នើសុំ (Non-Filers tool)ឆ្នាំ២០២០

- ជាអ្នកទទួលអត្ថប្រយោជន៍ សហព័ន្ធ ជាធម្មតា មិនបានដាក់លិខិតស្នើ សុំបង្វិលពន្ធវិញ។

IRS កំពុងធ្វើការជាមួយទីភ្នាក់ងារ សហព័ន្ធដើម្បីទទួលបានព័ត៌មានថ្មីៗ សម្រាប់អ្នកទទួល ដើម្បីធានាថា យើង នឹងបញ្ជូនការទូទាត់ដោយស្វ័យប្រវត្តិ ទៅដល់មនុស្សជាច្រើន តាមដែលអាច

ធ្វើទៅបាន។ ព័ត៌មានបន្ថែមអំពីពេលវេលា ការទូទាត់ទាំងនេះ នឹងត្រូវផ្តល់ជូន មាន ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី៣០ខែមីនា និង សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី១៤ ខែមេសា។

ការទូទាត់លើកទីបី ខុសគ្នាពីការ ទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមុនៗ

ការទូទាត់លើកទីបីខុសគ្នាពីការទូទា ត់មុនៗ តាមលក្ខខណ្ឌជាច្រើន៖

- ចំនួនប្រាក់ចំណូលដែលបញ្ឈប់ ត្រូវបានផ្លាស់ប្តូរ។ ការទូទាត់ចាប់ផ្តើម កាត់បន្ថយ សម្រាប់បុគ្គលដែលមាន ប្រាក់ចំណូលសរុបត្រូវបានកែសម្រួល ច្រើនជាង៧៥,០០០ដុល្លារ(ឬ១៥០,០០០ដុល្លារ ប្រសិនបើ អ្នកដែលបានរៀបការ បាន ដាក់ពាក្យស្នើសុំជាមួយគ្នា) ។ ការទូទាត់ ដែលបានកាត់បន្ថយ បញ្ចប់មានចំនួន

៨០,០០០ដុល្លារ សម្រាប់បុគ្គលម្នាក់ៗ និង ១៦០,០០០ដុល្លារ សម្រាប់អ្នករៀបការ បានដាក់ពាក្យស្នើសុំជាមួយគ្នា។ អ្នកដែល លើសកម្រិតនេះ នឹងមិនទទួលបានការ ទូទាត់ទេ។

- ចំនួនទឹកប្រាក់ទូទាត់ខុសគ្នា។ គ្រួសារភាគច្រើននឹងទទួលបានប្រាក់ ១,៤០០ ដុល្លារ សម្រាប់មនុស្សម្នាក់ រួម ទាំងអ្នកនៅក្នុងបន្ទុកទាំងអស់ ដែល ទាមទារការបង្វិលពន្ធរបស់ខ្លួនមកវិញ។ ធម្មតា នេះមានន័យថា មនុស្សម្នាក់ដែល គ្មានអ្នកនៅក្នុងបន្ទុក នឹងទទួលបានប្រាក់ ១,៤០០ ដុល្លាររីឯអ្នករៀបការ ដែលមាន អ្នកនៅក្នុងបន្ទុក២នាក់ នឹងទទួលបាន ៥,៦០០ដុល្លារ។

- អ្នកនៅក្នុងបន្ទុកដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ត្រូវបានបន្ត។ មិនដូច ការទូទាត់ប្រាក់ពីរលើកទីមួយ ការទូទាត់ លើកទីបី មិនត្រូវបានរឹតបន្តឹងចំពោះកុមារ អាយុក្រោម១៧ ឆ្នាំឡើយ។ បុគ្គលដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួល បានប្រាក់សំណង អាស្រ័យលើអ្នក នៅក្នុងបន្ទុក ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ទាំងអស់ ដែលបានទាមទារការ បង្វិលមកពួកគេវិញ រួមទាំងសាច់ញាតិ

វ័យចំណាស់ និងស្បៀងហាវិទ្យាល័យ មនុស្សពេញវ័យមានពិការភាព ឪពុកម្តាយ និងជីដូនជីតា។

ព័ត៌មានបន្ថែម

- Questions and Answers about the Third Economic Impact Payment សំណួរ និងចម្លើយ អំពីការទូទាត់ផល ប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើកទីបី

- Get My Payment ទទួលការទូទាត់ របស់ខ្ញុំ

- FS-2021-06, April 2021, IRS information letters about Economic Im- pact Payments and the Recovery Rebate Credit លិខិតព័ត៌មានអំពីការទូទាត់ផល ប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងឥណទានបង្វិល សម្រាប់ការស្តារឡើងវិញ

- IR-2021-69, March 30, 2021, IRS projects stimulus payments to non- filer Social Security and other federal beneficiaries will be disbursed later this week គម្រោងការទូទាត់សងឧបត្ថម្ភដល់ អ្នកមានលេខសន្តិសុខសង្គមមិនដាក់ពាក្យ ស្នើសុំនិងអ្នកទទួលផលសហព័ន្ធផ្សេងទៀត នឹងត្រូវបញ្ចេញនៅសប្តាហ៍ក្រោយ

- IR-2021-62, More Economic Impact Payments set for disbursement in coming days; taxpayers should watch mail for paper checks, debit cards

ការទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ជាច្រើនទៀតគ្រោងបញ្ចេញក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខអ្នកបង់ពន្ធគួរតែឃ្លាំមើល តាមរយៈសំបុត្រដែលជាមូលប្បទានប័ត្រ ឬប័ណ្ណឥណទាន

- FS-2021-05, Updated details about the third round of Economic Impact Payments ព័ត៌មានបច្ចុប្បន្នភាពស្តីពីការ ទូទាត់លើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចជុំ ទីបី

- IR-2021-54, IRS begins deliv- ering third round of Economic Impact Payments to Americans IRS ចាប់ផ្តើម ផ្តល់ការទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ជុំទីបីឲ្យពលរដ្ឋអាមេរិក

- FS-2021-04, More details about the third round of Economic Impact Pay- mentsព័ត៌មានលម្អិតស្តីពីការទូទាត់លើផ លប៉ះពាល់ផ្នែកសេដ្ឋកិច្ចជុំទីបី

- 2020 Recovery Rebate Credit ឥណទានបង្វិលសម្រាប់ការស្តារឡើងវិញ ឆ្នាំ ២០២០

តមកពីទំព័រទី ១០ រៀនណាមបញ្ជូនយោធាទៅល្បាត

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ រិះគន់ថា មកទល់នឹងពេលនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់បានជូនដំណឹងជាផ្លូវការ ដល់ពលរដ្ឋរបស់ខ្លួន អំពីស្ថានដែលកំពុងតែកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅឡើយទេ។

លើសពីនេះ ការពង្រាយកងយោធពលរបស់វៀតណាម ក៏ជាការបង្ហាញឲ្យឃើញពីសកម្មភាពរបស់រដ្ឋាភិបាលវៀតណាមដែលកំពុងតែគំរាមកំហែងអធិបតេយ្យភាពរបស់កម្ពុជា និងរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ ដែលខ្លួនក៏ជាម្ចាស់ហត្ថលេខីផងដែរនោះ។

ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានថា កម្ពុជា នឹងត្រូវរលាយបាត់ពីផែនដី

ពិភពលោកទៅថ្ងៃអនាគតជាមិនខានឡើយ ប្រសិនបើ កម្ពុជា នៅតែគ្មានឯកភាពជាតិ និងនៅតែមិនអាចប្រើយន្តការអន្តរជាតិ ដើម្បីកំណត់ព្រំដែនរបស់ខ្លួនឲ្យបានច្បាស់លាស់ជាមួយភាគីវៀតណាម។ បញ្ហានេះ កម្ពុជាមិនត្រឹមតែរងនូវវិបត្តិព្រំដែន ដែលទ្រុឌទ្រោមប៉ុណ្ណោះទេតែថែមទាំងប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀត។

កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ ក្នុងនោះភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលកំណត់ព្រំដែនសរុបបានចំនួន៣១៤បង្គោល ដែលស្មើនឹង៨៤% រួចរាល់ហើយ ខណៈ១៦% ទៀត នៅមិនទាន់ឯកភាពគ្នានៅឡើយ។

តមកពីទំព័រទី ១១ ក្រុមអ្នកតស៊ូមតិថា សាលក្រមកាត់

មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។ លើសពីនេះមាត្រា៣៥ក៏បានចែងផងដែរថា ពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិ ចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១នេះថាការចោទប្រកាន់និងផ្ដន្ទាទោសដាក់ពន្ធនាគារលើសកម្មជនបរិស្ថានទាំងនោះពីបទ ញុះញង់ បង្កឲ្យភាពរីករិះធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥នៃក្រមព្រហ្មទណ្ឌ គឺ មិនត្រឹមត្រូវនោះទេ។

លោកបញ្ជាក់ថាពួកគេបានប្រើប្រាស់សេរីភាពបញ្ចេញមតិដោយសន្តិវិធី និងមិនប៉ះពាល់ដល់ដល់កិត្តិយសអ្នកដទៃដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។

ជាងនេះទៅទៀត ក្រុមសិទ្ធិមនុស្សអន្តរជាតិ ព្រមានថា ការផ្ដន្ទាទោសនេះ

គឺជាសញ្ញាយ៉ាងច្បាស់ថា រដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រឆាំងនឹងអង្គការចលនាមាតាធម្មជាតិ ដែលគ្រាន់តែធ្វើការដើម្បីការពារបរិស្ថាន។

នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Phil Robertson អំពាវនាវ ឲ្យទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយទាំងអស់ ត្រូវនាំគ្នាទាមទារឲ្យបញ្ឈប់ការផ្ដន្ទាទោសដ៏អយុត្តិធម៌ ហើយត្រូវទាមទារឲ្យដោះលែងសកម្មជនបរិស្ថានបីរូប ដែលត្រូវបានឃុំខ្លួនជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។

យុវជនចលនាមាតាធម្មជាតិ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួន និងយកទៅឃុំទុកក្នុងពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ដោយចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពរីករិះធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេបានស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យលោកបញ្ឈប់ការលុបបិទតាមោក ឬបិទកប់ស្រូវបន្តទៀត។

សេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំជាសាធារណៈ និងឱកាសផ្តល់យោបល់

អង្គការ Northern Middlesex Metropolitan Planning Organization ហៅកាត់ថា (NMMPO) បានផ្សព្វផ្សាយស្នើសុំយោបល់ជាសាធារណៈ លើសេចក្តីព្រាងកម្មវិធីធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ (TIP) សម្រាប់ឆ្នាំ២០២២-២០២៦។ (TIP) គឺជាឯកសារកម្មវិធី និងគ្រប់គ្រង មានគម្រោងដឹកជញ្ជូនទាំងអស់ដែលទទួលបានមូលនិធិសហព័ន្ធ ធ្វើផែនការ ៥ឆ្នាំបន្ទាប់។ ច្បាប់ចម្លងនៃឯកសារសេចក្តីព្រាង អាចរកមើលបានតាមរយៈ៖ www.nmcog.org។

មានកិច្ចប្រជុំជាសាធារណៈតាមវីដេអូចំនួន២ ដែលបានត្រៀមទុក។ លើកទី១ កិច្ចប្រជុំសាធារណៈស្នើសុំយោបល់លើសេចក្តីព្រាង TIP នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា វេលាម៉ោង៥ និង៣០ ល្ងាច។ លោក អ្នកក៏អាចផ្ញើយោបល់តាមទូរស័ព្ទទៅលេខ (៩៧៨) ៤៥៤-៨០២១ លេខបន្ត ១២១ ឬតាម អ៊ីម៉ែល៖ jhoward@nmcog.org ឬផ្ញើទៅ NMMCOG ផ្លូវ 40 Church Street, Suite 200 ទីក្រុងឡូវែល MA ០១៨៥២ ។ រយៈពេលនៃការផ្តល់យោបល់ជាសាធារណៈសម្រាប់ TIP បញ្ចប់នៅថ្ងៃទី ២១ ខែឧសភា។ លើកទី២ ជាកិច្ចប្រជុំ NMMPO ត្រៀមធ្វើនៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង ២ រសៀលនៅពេលសេចក្តីព្រាងឆ្នាំ២០២២-២០២៦ នឹងត្រូវបានពិចារណា និងអនុម័ត។ ដំណើរការចូលរួមកិច្ចប្រជុំជាសាធារណៈ NMMPO សូមបំពេញតាមតម្រូវការនៃការចូលរួមជាសាធារណៈរបស់ LRTA តាមកម្មវិធីគម្រោង។

កំណត់សំគាល់៖ ដោយសារតែស្ថានភាពអាសន្នដែលកំពុងកើតមានជាបន្ត កិច្ចប្រជុំទាំងនេះ នឹងត្រូវធ្វើឡើងតាម Zoom។ ព័ត៌មានអំពីការចូលរួមកិច្ចប្រជុំទាំងនេះ នឹងត្រូវចុះផ្សាយនៅលើវេបសាយ www.nmcog.org ។ លោក អ្នកក៏អាចទទួលបានព័ត៌មានស្តីពីការចូលរួមកិច្ចប្រជុំ ដោយទូរស័ព្ទទៅលេខ (៩៧៨) ៤៥៤-៨០២១ លេខបន្ត ១២១ ។ NMMPO ផ្តល់ការស្នាក់នៅសមរម្យ និងជំនួយផ្នែកភាសាដោយឥតគិតថ្លៃ តាមការស្នើសុំ (រាប់បញ្ចូល ប៉ុន្តែមិនមានកំណត់ចំពោះអ្នកបកប្រែភាសាសញ្ញាអាមេរិកាំង និងផ្សេងទៀតក្រៅពីភាសាអង់គ្លេស ការបើក ឬបិទអក្សររត់លើអេក្រង់វីដេអូ មានឧបករណ៍ជំនួយការស្តាប់ និងទម្រង់ឯកសារជំនួស)។ សម្រាប់ការស្នើសុំជំនួយ សូមទាក់ទង លោក Justin Howard តាមរយៈទូរស័ព្ទលេខ (៩៧៨) ៤៥៤-៨០២១ លេខបន្ត ១២១ ឬតាមរយៈអ៊ីម៉ែល jhoward@nmcog.org ។ ការស្នើសុំ គួរតែធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់សេវាកម្មដែលត្រូវការការរៀបចំមុន ព្រមទាំងភាសាសញ្ញា CART ឬការបកប្រែភាសា។

NOTICE OF PUBLIC MEETINGS AND COMMENT OPPORTUNITY

The Northern Middlesex Metropolitan Planning Organization (NMMPO) has released for public comment the draft FFY 2022-2026 Transportation Improvement Program (TIP). The TIP is a programming and management document containing all federally funded transportation projects planned over the next 5 years. Copies of the draft document can be found at www.nmcog.org.

There are two virtual public meetings currently scheduled. First, a public meeting to receive comments on the draft TIP will be held on May 12, 5:30 PM. You may also submit comments by phone at (978) 454-8021, ext. 121, or by email: jhoward@nmcog.org or by mailing to NMMCOG, 40 Church Street, Suite 200, Lowell MA 01852. The public comment period for the TIP ends May 21. The second is a meeting of the NMMPO scheduled for May 26 at 2:00 PM, when the Draft FFY 2022-2026 TIP will be considered for endorsement. The NMMPO's public participation process satisfies the LRTA's public participation requirements for the program of projects.

Notice: Due to the ongoing state of emergency, these meetings will be held virtually via the Zoom platform. Information about accessing these meetings will be posted at www.nmcog.org. You can also get information on access to the meeting by calling 978-454-8021, ext. 121. The NMMPO provides reasonable accommodations and/or language assistance free of charge upon request (including but not limited to interpreters in American Sign Language and languages other than English, open or closed captioning for videos, assistive listening devices and alternate material formats), as available. For assistance, please contact Justin Howard at (978) 454-8021, ext. 121 or at jhoward@nmcog.org. Requests should be made as soon as possible for services requiring advanced arrangements, including sign language, CART or language translation or interpretation.

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះរដ្ឋ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell, Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានប័រហិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយ គ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Management
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852



MOTOR GROUP, INC.

អាចជួលជុលរថយន្ត លេចន

មានសេវាជួលជុលរថយន្តគ្រប់ប្រភេទ
រយន្ត ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?
ទូរស័ព្ទ 978-458-2085

COLLISION REPAIR
BEEN IN AN ACCIDENT?
FROM DENTS TO TOTALED,
WE CAN FIX IT ALL.



យើងរៀបចំសេវាជួលជុលរថយន្ត នៅពេលត្រូវការ, ធ្វើការជាមួយនិង
ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។
ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854

We're OPEN

Lynn Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health




មណ្ឌលពិនិត្យសុខភាពលីន
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ **COVID-19**
តាមរយៈ **Telehealth**
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (781) 780-7755

តមកពីទំព័រទី ០៨ ឆ្លងទូទាំងប្រទេសចំនួន១៩៧៤៣

អាជីវកម្មចាំបាច់មួយចំនួនក៏ត្រូវបានរក្សាទុក ផងដែរជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ អាចចេញពីផ្ទះ បានតែ ៣ ដងទេ ក្នុងមួយសប្តាហ៍ និងនៅ ជិតបំផុតកន្លែងស្នាក់នៅដោយយកតាម អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ ។ ការ ធ្វើដំណើរទៅពេទ្យមណ្ឌលសុខភាព កន្លែង ព្យាបាល ឱសថស្ថាន ឬមូលហេតុបន្ទាន់ នៅភូមិសាស្ត្របិទខ្ទប់ក៏នៅតែអាចធ្វើទៅ បានដែរ ។

ក្រោយពីការបិទខ្ទប់ទីក្រុងភ្នំពេញ និង ភូមិព្រៃកន្ទុរ ឃុំព្រៃកគយ និងផ្សារព្រែក ឃ្លោក ស្ថិតនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ មូលហេតុដែលអាជ្ញាធរចុះ មកបិទផ្សារទាំងពីរខាងលើនេះ គឺដោយ ពាក់ព័ន្ធករណីអាជីវករលក់ដូរបន្លែត្រីសាច់ នៅផ្សារដើមគរ ត្រូវបានអាជ្ញាធរពិនិត្យ សំណាករកឃើញមេរោគកូវីដ-១៩ ហើយ ក្រុមអាជីវករទាំងនេះបានចេញចូលផ្ទះរបស់ ពួកគាត់ជាប្រចាំ ដូច្នេះមានការពាក់ព័ន្ធ ជាមួយក្រុមគ្រួសារនៅផ្ទះរបស់ពួកគាត់។ ចំណែក សមាជិកក្រុមគ្រួសាររបស់គាត់នៅឯផ្ទះបាន



គាត់ខ្មៅ ហើយហាមឃាត់តំបន់ផ្សារដែលផ្ទះ ករណីកូវីដ-១៩ក្នុងរាជធានីភ្នំពេញជាពិសេស ផ្សារដើមគរមិនឲ្យលក់ដូរនោះ ដូច្នេះអាជីវករ ផ្សារដើមគរក៏បានចេញមកលក់បន្លែ ត្រី សាច់ នៅតាមទីផ្សារបទ នៅក្នុងទឹកដី ខេត្តកណ្តាល ក្បែរទីក្រុងតាខ្មៅ ។ បន្ទាប់ពី អាជីវករផ្សារដើមគរលក់ដូរមួយរយៈនោះ មក ក៏មានករណីឆ្លងរីករាលដាលជំងឺកូវីដ- ១៩មកដល់ផ្សារចំនួន០២ទៀតនៅក្នុងទឹកដី ខេត្តកណ្តាល ដែលធ្វើអាជ្ញាធរចុះបិទផ្សារ និងយកអាជីវករទៅធ្វើសំណាកដើម្បីរក មេរោគកូវីដ-១៩ ។ ផ្សារទាំងពីរដែលអាជ្ញាធរ ខេត្តកណ្តាលបិទនោះរួមមាន៖ ផ្សារព្រៃតូច ខាងជើង ស្ថិតនៅតាមដងផ្លូវជាតិលេខ២១ ចេញទៅទិញត្រីសាច់បន្លែនៅផ្សារទាំងពីរ ខាងលើនេះ ដើម្បីយកមកធ្វើម្ហូប ។ ក្រោយពី ទទួលដំណឹងនេះភ្លាម អាជ្ញាធរខេត្តកណ្តាល បានចុះមកដល់ទីតាំងផ្ទះរបស់ក្រុមអាជីវករ និងបានយកពួកគាត់ទៅពិនិត្យសំណាក ធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរ ចុះបិទទីតាំងផ្សារ និងយកអាជីវករទាំងអស់ នៅក្នុងផ្សារយកទៅធ្វើតេស្តរកមេរោគ ក្រោយពីធ្វើតេស្តរកមេរោគឃើញថាអាជីវករ មួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ក្រុមគ្រួសារ ពេទ្យក៏បានបញ្ជូនពួកគាត់ទៅព្យាបាលនៅ ឯមន្ទីរពេទ្យ ។

KhmerPost USA, LLC

សារព័ត៌មានខ្មែរជុំសសហរដ្ឋអាមេរិក



អគ្គនាយក សុបិន្ទ ពិន
Soben Pin, Co-Founder | Publisher
Cell: 978-656-8141
Soben@khmerpostusa.com

Article Submission
Khmerpostusa@gmail.com

ថ្ងៃសៅរ៍ច្បាភាព
Design Artist
Heng Chhun Leng

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

PRINT READERSHIP

50,000 Monthly / 600,000 Annually
Plus additional exposure in our online
editions at khmerpostusa.com



**ONLINE EDITIONS
AVAILABLE AT
KHMERPOSTUSA.COM**

2021 PRINTING SCHEDULES


EFFECTIVE JANUARY 1, 2021

ADVERTISING RATES AND SIZES

All ads are printed in Full Color

Ad Size (WxH)	1 Issue 5% Savings	3 Months (6 Issues) 7.5% Savings	6 Months (12 Issues) 10% Savings	12 Months (24 Issues)
Full (10" wide x 13" tall)	\$460	\$2,622	\$5,106	\$9,936
1/2 (10" wide x 6.5" tall)	310	1,674	3,441	6,696
1/4 (5" wide x 6.5" tall)	165	940	1831	3,564
1/8 (5" wide x 3.25" tall)	90	513	999	1,944

Your ad is also published in our online editions of the newspaper at khmerpostusa.com



Khmer Post USA

Distribution Locations Include:

Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More

2021 PRINTING DATES

**Advertising deadlines are 5 business days
prior to printing date.**

January 11 & 25	July 5 & 19
February 8 & 22	August 9 & 23
March 8 & 22	September 6th & 20th
April 5 & 19	October 4 & 18
May 10 & 24	November 8 & 22
June 7 & 21	December 6 & 20

**MONTHLY
DISTRIBUTION**

70+ Locations in Lowell, MA • 7,000 copies
25 Locations in Lynn & Revere, MA • 1,000 copies
25 Locations in Providence & Cranston, RI • 2,000 copies
Additional distribution online

CONTACT INFO

27 Jackson Street • Unit 329 • Lowell, MA 01852

Tel: 978.677.7163 • Fax: 978.677.7092

Email: khmerpostusa@gmail.com

www.khmerpostusa.com

*Khmer Post USA is a proud member of
New England Press & Newspaper Association
and Greater Merrimack Valley Convention and Visitors Bureau*



Follow us
@KhmerPostUSA



Subscribe
@KhmerPostUSA



Follow us
@KhmerPostUSA